



សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា
Cambodian Methodist Bible School

អគារលេខ១២៤ ផ្លូវលេខ១៧បេតេ ក្រុម៦ ភូមិសន្សំកុសល០១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
 Address: № 124, Street 17 BT, Group6, Phum Sansamkosol I, Boeng Tumpon commune, Meanchey district, Phnom Penh, Cambodia
 P.O. Box 1138, Phnom Penh, Cambodia. Mobile:(855)92 393 314. Office:(855)23 210 031. Facebook: Cambodian Methodist Bible School
 E-mail: methodistbibleschool.cmbs@gmail.com

លេខ: ០០៦៨/២០២២ សពតមក

សេចក្តីជូនដំណឹង

ស្តីពីការជ្រើសរើសនិស្សិតចូលរៀន

បរិញ្ញាបត្រទេវវិទ្យា (Bachelor of Theology) ជំនាន់ទី ៥

នៅសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា ក្នុងឆ្នាំសិក្សា ២០២២ - ២០២៣

សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា សូមជម្រាប និងជូនដំណឹងដល់បេក្ខជន និង បេក្ខនារីទាំងអស់ នៃក្រុមជំនុំនៅ ក្នុងប្រទេសកម្ពុជាឲ្យបានជ្រាបថា សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតចូលរៀននៅសាលា ព្រះគម្ពីរមេតូឌីស្តិកម្ពុជាថ្នាក់បរិញ្ញាបត្រទេវវិទ្យា(Bachelor of Theology)ជំនាន់ទី៥ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម្រាប់អតីតនិស្សិតដែលចង់បន្ត ថ្នាក់បរិញ្ញាបត្រ ពេញពេលមានរយៈពេល១ឆ្នាំ (សិស្សអាចជ្រើសរើសរៀនពេញពេល និងរៀនយកតាមមុខវិជ្ជា) ។ ដោយផ្អែកទៅលើគោល ការណ៍ និងលក្ខខណ្ឌដូចខាងក្រោមនេះ ៖

I. លក្ខខណ្ឌជ្រើសរើស

- ១- បេក្ខជន ឬបេក្ខនារី ដែលបានបញ្ចប់ សញ្ញាបត្រឌីប្លូមាផ្នែកទេវសាស្ត្រ នៅសាលាព្រះគម្ពីរណាមួយរួចហើយ
- ២- បើបេក្ខជន ឬបេក្ខនារីដែលនៅសាលាទេវសាស្ត្រផ្សេងអាចចូលរៀនបាន តែត្រូវមើលកំរិតGPAជាមុន។
- ៣- បេក្ខជន ឬបេក្ខនារី អាចមានសិទ្ធិជ្រើសរើស ការសិក្សាពេញពេល និងសិក្សាយកតាមមុខវិជ្ជាបាន (សិក្សាពេញពេលត្រូវចំណាយពេលមួយឆ្នាំ តែបើសិក្សាយកតាមមុខវិជ្ជា សាលាឲ្យពេលត្រឹម៥ឆ្នាំ)។
- ៤-សិស្សអាចជ្រើសរើស ស្នាក់នៅសាលា និងមិនស្នាក់នៅសាលាបាន។
- ៥-បេក្ខជន ឬ បេក្ខនារី ត្រូវចូលរួមចំណែកជាអង្គ ១០០គីឡូក្រាម និង ថវិកាចំនួន ២០០,០០០រៀល ឬ ៥០ដុល្លា (សម្រាប់ក្រុមជំនុំ ឬគ្រូគង្វាលមេតូឌីស្ត)។

II. បទបញ្ញត្តិផ្សេងៗ

- ១- បេក្ខជន ឬ បេក្ខនារី ត្រូវភ្ជាប់មកជាមួយនូវបណ្តាឯកសារថតចម្លងមួយចំនួនដូចខាងក្រោមនេះ៖
 - ក- អត្តសញ្ញាណប័ណ្ណ ០១ ច្បាប់
 - ខ- សៀវភៅគ្រួសារ ០១ ច្បាប់
 - គ- វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលារដ្ឋ ឬសកលវិទ្យាល័យ ០១ ច្បាប់
 - ឃ- រូបថត ទំហំ ៤ x ៦ (ថតថ្មី) ០២ សន្លឹក

២- លិខិតអំពី "ការវាយតម្លៃរបស់ប្រធានតំបន់ ឬប្រធានសេវាកម្ម" ទៅលើបេក្ខជន ឬ បេក្ខនារី (នៅទំព័រ ចុងក្រោយ) ត្រូវបញ្ជូន មកសាលាដាច់ដោយឡែកពីគ្នា(សម្រាប់មេតូឌីស្ទ) ។

៣- ពេលបេក្ខជន ឬ បេក្ខនារីម្នាក់ៗ ដាក់ពាក្យសុំចូលរៀនមកសាលារួចហើយ មិនមែនមានន័យថា បេក្ខជន ឬ បេក្ខនារី ត្រូវបានអនុញ្ញាតឲ្យចូលរៀនដោយស្វ័យប្រវត្តិនោះទេ ។ ពាក្យសុំចូលរៀន ទាំងអស់នឹងត្រូវឆ្លង កាត់ការត្រួតពិនិត្យ និង ជ្រើសរើស ដោយគណៈកម្មការប្រធានសេវាកម្ម និង គណៈកម្មាធិការព័ន្ធកិច្ច ជាលើក ទី១ សិន ដោយមើលទៅលើកំរិតពិន្ទុដែលបេក្ខជន ឬបេក្ខនារីធ្លាប់បានរៀនពីមុន។

៤- ក្រោយពីការប្រជុំ ដើម្បីសម្រេចលើការជ្រើសរើសរួចហើយ បេក្ខជន ឬ បេក្ខនារី ដែលបានជ្រើសរើស ទាំងនោះ នឹងត្រូវបានជូនដំណឹងជាផ្លូវការណ៍ពីសាលា។ ចំពោះ បេក្ខជន ឬ បេក្ខនារី ដែលមិនបានទទួល ការជូនដំណឹងជាផ្លូវការណ៍ពីសាលាទេ នោះត្រូវបានសម្រេចមិនទទួលឲ្យចូលរៀនទេ ។

III. កាលបរិច្ឆេទនៃការឈប់ទទួលពាក្យ

សាលាទទួលពាក្យ សុំប្រលងចូលរៀនរហូតដល់ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ នៅវេលាម៉ោង ៤:៣០ ល្ងាច។

យ៉ូហាន ១២:២៦ បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបីខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២
គណៈគ្រប់គ្រងសាលាព្រះគម្ពីរមេតូឌីស្ទកម្ពុជា
នាយកសាលា



ចម្លងជូន:

- លោកនាយក នៃក្រុមជំនុំមេតូឌីស្ទកម្ពុជា ០១ច្បាប់
- ប្រធានតំបន់ នៃក្រុមជំនុំមេតូឌីស្ទកម្ពុជា ០១ច្បាប់
- ឯកសារកាលប្បវត្តិ



សាលាព្រះកម្មីរមេតូឌីស្តិកម្ពុជា
Cambodian Methodist Bible School

អគារលេខ១២៤ ផ្លូវលេខ១៧បេតេ ក្រុម៦ ភូមិសន្សំកុសល០១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
 Address: № 124, Street 17 BT, Group6, Phum Sansankosal I, Boeng Tumpon commune, Meanchey district, Phnom Penh, Cambodia
 P.O. Box 1138, Phnom Penh, Cambodia. Mobile:(855)92 393 314, Office:(855)23 210 031. Facebook: Cambodian Methodist Bible School
 E-mail: methodistbibleschool.cmbs@gmail.com

ពាក្យសុំចូលរៀន
ឆ្នាំសិក្សា ២០២២ - ២០២៣

រូបថត
 ៤ x ៦

១- ព័ត៌មានផ្ទាល់ខ្លួន

- ១-គោត្តនាមនិងនាម.....ឈ្មោះក្រៅផ្សេងទៀត.....អោទ
- ២- ជានិស្សិតឡាតាំង
- ៣-ថ្ងៃ-ខែ-ឆ្នាំកំណើត (ពិតប្រាកដ)អាយុ ឆ្នាំ.....
- ៤- ថ្ងៃ-ខែ-ឆ្នាំកំណើត (ប្រើប្រាស់លើលិខិតស្នាមផ្សេងៗ)អាយុ ឆ្នាំ.....
- ៥-អាសយដ្ឋានបច្ចុប្បន្ន
- ៦- លេខទូរស័ព្ទ
- ៧-សារអេឡិចត្រូនិច(អ៊ីម៉ែល)
- ៨- ស្ថានភាពគ្រួសារ
 - នៅលើវ រៀបការ លែងលះ
 - បើរៀបការ ឬប្រពន្ធឈ្មោះ:.....កាលបរិច្ឆេទនៃការរៀបការ
 - ចំនួនកូន នាក់ តើអ្នកធ្លាប់លែងលះប្តី - ប្រពន្ធ ពីមុនឬទេ?

អំពីកូន (បើប្រឡោះមិនគ្រប់គ្រាន់ សូមសរសេរបំពេញនៅខាងខ្លួនទំព័របន្ថែមទៀត)

ល.រ	គោត្តនាម និងនាម	អោទ	អាយុ	ថ្ងៃ-ខែ-ឆ្នាំកំណើត	មុខរបរបច្ចុប្បន្ន	គ្រីស្ទាន ឬមិនមែន និងតួនាទីក្នុងព្រះវិហារ
១						
២						
៣						
៤						
៥						
៦						
៧						

២- ព័ត៌មានអំពីគ្រួសារ

អំពីឪពុក

អំពីម្តាយ

គោត្តនាម និងនាម
 មុខរបរ.....
 តើគាត់ជាអ្នកជឿលើព្រះយេស៊ូវដែរឬទេ? បាទ/ចាស ទេ បាទ/ចាស ទេ
 តើគាត់បានទទួលពិធីជ្រមុជទឹកហើយឬនៅ? បាទ/ចាស ទេ បាទ/ចាស ទេ
 គាត់ជាសមាជិកនៅក្រុមជំនុំណា?
 គាត់មានតួនាទីអ្វី នៅក្នុងក្រុមជំនុំ?.....
 និកាយណា?.....

អំពីបងប្អូនបង្កើត (បើប្រឡោះមិនគ្រប់គ្រាន់ សូមសរសេររបន្ត តទៅខាងខ្នងទំព័របន្ថែមទៀត)

ល.រ	គោត្តនាម និងនាម	ភេទ	អាយុ	ថ្ងៃ-ខែ-ឆ្នាំកំណើត	មុខរបរបច្ចុប្បន្ន	គ្រីស្ទាន ឬមិនមែន និងតួនាទីក្នុងព្រះវិហារ
១						
២						
៣						
៤						
៥						
៦						

តើគ្រួសារអ្នកពិតប្រាកដជាយល់ព្រម និងការចុះឈ្មោះចូលរៀន នៅសាលាព្រះគម្ពីរមេតូឌីស្តិកម្តងនេះដែរ ឬទេ?

៣- កម្រិតវប្បធម៌

សូមសរសេរចុះឈ្មោះសាលា ដែលអ្នកធ្លាប់បានរៀន (អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ)

ឈ្មោះសាលាបឋមសិក្សា	ឆ្នាំបញ្ចប់សិក្សា	បញ្ចប់នៅថ្នាក់ទីប៉ុន្មាន	ទឹកនៃរង
ឈ្មោះសាលាអនុវិទ្យាល័យ	បានបញ្ចប់នៅឆ្នាំ	បញ្ចប់ថ្នាក់ទី	អាសយដ្ឋាន
ឈ្មោះសាលាវិទ្យាល័យ	បានបញ្ចប់នៅឆ្នាំ	បញ្ចប់ថ្នាក់ទី	អាសយដ្ឋាន
ឈ្មោះមហាវិទ្យាល័យ វិទ្យាស្ថាន ឬ សាកលវិទ្យាល័យ	បានបញ្ចប់នៅឆ្នាំ	បានបញ្ចប់ការសិក្សា និងបានវិញ្ញាបនបត្រ ឬ សញ្ញាបត្រ	អាសយដ្ឋាន

៤- ព័ត៌មានអំពីការងារ (សូមសរសេរចុះឈ្មោះអង្គការ ឬ ក្រុមហ៊ុន ដែលអ្នកធ្លាប់បានធ្វើការជាមួយពីមុន)

ឈ្មោះអង្គការ / ក្រុមហ៊ុន	កាលបរិច្ឆេទ	តួនាទីក្នុងការងារ	មូលហេតុចាកចេញ

៥- ជីវិតក្នុងក្រុមជំនុំ

- ១- ថ្ងៃ ខែ ឆ្នាំដែលទទួលជឿព្រះយេស៊ូវ តាមរយៈ:
- ២- ថ្ងៃ ខែ ឆ្នាំដែលទទួលពិធីជ្រមុជទឹក ដោយ
- ៣- ព្រះវិហារ គ្រូគង្វាលឈ្មោះ:
- ៤- អាសយដ្ឋានព្រះវិហារ
- ៥- តួនាទីក្នុងព្រះវិហារ
- ៦- រយៈពេលដែលបំរើ.....

៦- ព័ត៌មានគ្រូគង្វាល

ចូរសរសេរចុះអំពីកិច្ចការបម្រើព្រះ ដែលអ្នកធ្លាប់ធ្វើនៅក្នុងក្រុមជំនុំរបស់អ្នកដូចជា ក្រុមតូច ថ្នាក់សិក្សាព្រះគម្ពីរ.... ។ល។

ឈ្មោះព្រះវិហារ	តួនាទី	ចាប់ផ្តើម(ខែ/ឆ្នាំ) ដល់(ខែ/ឆ្នាំ)

ចូរសរសេរអំពីវគ្គហ្វឹកហ្វឺនពិសេសៗអ្នកបានទទួលពីមុន (ដូចជានិវ្ហានជីវៈ ការផ្សាយដំណឹងល្អ ការថែបំប៉ន ការបង្កើតសិស្ស..)

វគ្គហ្វឹកហ្វឺន	កាលបរិច្ឆេទ	អង្គការ

ខ្ញុំបាទ / នាងខ្ញុំ សូមធានាអះអាងថា ព័ត៌មានដែលខ្ញុំបានសរសេរទាំងអស់ខាងលើនេះ គឺជាព័ត៌មានដែលពិតទាំងអស់។

ធ្វើនៅ ថ្ងៃទី ខែ... .. ឆ្នាំ ២០..

សេចក្តីបញ្ជាក់ពី គ្រូគង្វាល/ប្រធានតំបន់

ហត្ថលេខា ឬស្នាមមេដៃស្តាំសាមីខ្លួន

.....

.....

.....ថ្ងៃទី ខែ ...ឆ្នាំ ២០..

ហត្ថលេខា

ឈ្មោះ:

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតវាយតម្លៃ

*កំណត់សំគាល់

- ១-ប្រធានតំបន់ ដែលមានសិទ្ធិផ្តល់មតិវាយតម្លៃចំពោះបេក្ខជន គឺមិនត្រូវជា ឪពុកម្តាយ បងប្អូនបង្កើតឡើយ ។
- ២-ចំពោះមតិវាយតម្លៃលើបេក្ខជន ប្រធានតំបន់ មិនត្រូវឲ្យបេក្ខជនដឹងអំពីការវាយតម្លៃរបស់គេឡើយ ។
- ៣-បើអ្នកជាគ្រូគង្វាលនៅក្រុមជំនុំមេតូឌីស្តិកកម្ពុជា សូមឲ្យប្រធានតំបន់បំពេញ ។

ការវាយតម្លៃរបស់គ្រូគង្វាល

- ២- ឈ្មោះលោកគ្រូ / អ្នកគ្រូ វាយតម្លៃ
- ៣- ឈ្មោះបេក្ខជន រយពេលស្គាល់បេក្ខជន
- ៤- មតិវាយតម្លៃរបស់លោកគ្រូ / អ្នកគ្រូ ចំពោះបេក្ខជន ឬ បេក្ខនារីរូបនេះ :

.....

.....

.....

- ៥- តើលោកគ្រូ អ្នកគ្រូមានបំណងចិត្តយ៉ាងណាចំពោះការដាក់ពាក្យសុំចូលរៀននៅសាលា ព្រះគម្ពីរមេតូឌីស្តិកកម្ពុជា របស់ បេក្ខជនរូបនេះ? សូមលោកគ្រូ អ្នកគ្រូផ្តល់ចម្លើយក្នុងចំណុចណាមួយខាងក្រោម ដែលលោកគ្រូ អ្នកគ្រូពេញចិត្ត ។
- ពេញចិត្តចង់ឲ្យបេក្ខជន ឬ បេក្ខនារីរូបនេះ ចូលរៀននៅសាលាព្រះគម្ពីរជាខ្លាំង ។
- សូមរង់ចាំនៅឆ្នាំក្រោយ ។
- មិនពេញចិត្តចំពោះបេក្ខជន ឬ បេក្ខនារីរូបនេះ ក្នុងការចូលរៀននៅសាលាព្រះគម្ពីរឡើយ ។

មតិយោបល់ផ្សេង

.....

.....

.....

សេចក្តីបញ្ជាក់ពី ប្រធានគណៈកម្មការព័ន្ធកិច្ច

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ ២០...

ហត្ថលេខា និងឈ្មោះ គ្រូវាយតម្លៃ

ធ្វើនៅ.....ថ្ងៃទី ខែឆ្នាំ ២០..

ហត្ថលេខា